




ការណែនាំពីការទូទាត់ប្រាក់ Online (ACLEDA ឬ WING) លើ CO Automation Application

-ប្រសិនបើការទូទាត់ប្រាក់ជោគជ័យ ក្រោយពេលត្រលប់ពី Page របស់ធនាគារលោកអ្នកនឹងទទួលបាន Message "Payment Successful" នៅលើប្រព័ន្ធ CO ចំណែក CO Application របស់លោកអ្នកនឹងប្តូរ Status ទៅជា PAID



***ចំណាំ:** ប្រសិនបើលោកអ្នកទទួលបាន Message "Unauthorised overdraft of USD xxx.xx on account xxxxxxxxxx." នៅលើប្រព័ន្ធ CO មានន័យថាគណនីធនាគារលោកអ្នកមិនមានសមតុល្យគ្រប់គ្រាន់សម្រាប់ការទូទាត់។
-ប្រសិនបើការទូទាត់ប្រាក់បរាជ័យ (Error) ក្រោយពេលត្រលប់ពី Page របស់ធនាគារវិញ លោកអ្នកនឹងទទួលបាន Message "Payment Error ផ្សេងៗដូចជា -111 ឬ batch: EXPIRED " នៅលើប្រព័ន្ធ CO ចំណែក CO Application របស់លោកអ្នកនៅតែមាន Status VERIFIED ។




បើលោកអ្នកបានវាយបញ្ចូលលេខ OTP message ឬ PIN Code របស់ធនាគាររួច ត្រូវធ្វើការផ្ទៀងផ្ទាត់សមតុល្យក្នុងគណនីធនាគារជាមុន មុនធ្វើការទូទាត់ម្តងទៀត៖

- ប្រសិនបើទឹកប្រាក់ក្នុងគណនីធនាគាររបស់លោកអ្នកមិនទាន់បានកាត់ សូមរង់ចាំ ១០ នាទីក្រោយដើម្បីធ្វើការទូទាត់លើប្រព័ន្ធ CO Automation Application ម្តងទៀត ។
- ប្រសិនបើទឹកប្រាក់ក្នុងគណនីធនាគាររបស់លោកអ្នកត្រូវបានកាត់ចេញពីក្នុងគណនីរួច សូមកុំធ្វើការទូទាត់ប្រាក់លើ Online ម្តងទៀតឲ្យសោះ ជំហានដែលលោកអ្នកត្រូវធ្វើ៖

1- ធ្វើ Paid Manually នៅលើប្រព័ន្ធ រង់ចាំការ Verify Payment ពីនាយកដ្ឋានគណនេយ្យនៃ

ក្រសួងពាណិជ្ជកម្ម (Tel: 010-962-894 / 092-855-524 / 077-744-111 ឬ email: dyna36@gmail.com / kaosettha@gmail.com) ដោយភ្ជាប់ឯកសារយោងពីការទូទាត់ Credit Advice ឬ Bank Account Statement សម្រាប់ធនាគារ ACLEDA ឬ រូបថតអេក្រង់ទូរសព្ទ SMS Success Online Payment សម្រាប់ធនាគារ WING



សូមចូលក្នុង Payment Mode ចុចលើ Paid Manually

Online Payment

You can make online payment with Acleda Bank:

Pay Online with Acleda Bank

You need to complete your transaction within 5 minutes after you click on Pay Now.

Online Payment

You can make online payment with Wing:

Pay Online with Wing

You need to complete your transaction within 5 minutes after you click on Pay Now.

Manual Payment


If you have made payment via EFT (Electronic Fund Transfer), select this option to submit your payment details.

Pay Manually

រួចបំពេញព័ត៌មានទៅតាមប្រអប់តម្រូវ និង Bank Transaction No ដោយ Upload ភ្ជាប់ Credit Advice ឬ រូបថតអេក្រង់ទូរសព្ទ SMS Success Online Payment ព្រមទាំង Remark PAY ONLINE (ERROR)

Description	CO P-21022400906
Bank *	<input type="text" value="Acleda Bank"/>
Bank Transaction No. *	<input style="border: 2px solid yellow;" type="text" value="FT1720/60QPZ/P6YD0"/>
Upload Bank Receipt *	<input type="text" value="creditadvice.jpg"/> Change Remove <p style="font-size: small; margin-top: 5px;"> ទ្រង់ទ្រាយឯកសារអាចទទួលយកបាន: DOC, PDF, GIF, JPG, PNG Acceptable file formats: DOC, PDF, GIF, JPG, PNG </p>
Date Paid *	<input type="text" value="📅"/>
Please remarks company name and contact number. In case pay online error, please remark with note "PAY ONLINE (ERROR)" *	<input style="width: 100%;" type="text" value=" <u>CompanyName:</u>
 Tel:
 PAY ONLINE (ERROR)"/>
Submit Cancel	

2- បន្ទាប់ពីនាយកដ្ឋានគណនេយ្យធ្វើការពិនិត្យ នឹង Verify Payment រួច Status CO Application របស់លោកអ្នកនឹងប្តូរពី PAID Manually ទៅជា PAID ។



*ចំណាំ -ប្រសិនបើការទូទាត់ប្រាក់ដាច់ដោយប្រព័ន្ធ នោះប្រព័ន្ធ CO Automation Application នឹងផែកដោយស្វ័យប្រវត្តិរួចប្តូរ Status CO Application លោកអ្នកទៅជា PAID នៅក្នុងអំឡុងពេល ១០នាទីក្រោយ។

-ការទូទាត់ប្រាក់ដាច់ដោយកំហុសឆ្គងរបស់អ្នកនាំចេញដូចជា Login ចូលប្រព័ន្ធ CO ផ្តាច់ Session User ដែលកំពុងទូទាត់ប្រាក់ ពីលើឧបករណ៍ផ្សេង ឬ ដាច់ Internet connection នៅលើឧបករណ៍ពេលទូទាត់ ប្រព័ន្ធនឹងពុំប្តូរ Status CO Application ដោយស្វ័យប្រវត្តិនោះទេ សូមធ្វើតាមការណែនាំខាងលើ។